

សេចក្តីពន្យល់ត្រួសៗអំពីគម្រោងពង្រឹងសមត្ថភាពពង្រីកសកម្មភាពសាកលវិទ្យាល័យក្នុងពិភពលោក
(អនុម័តក្នុងឆ្នាំសារពើពន្ធនៃឆ្នាំ២០១៦)

ឈ្មោះគម្រោង ប្រទេសដៃគូសំខាន់ៗ (ASEAN) ដែលត្រូវបានជ្រើសរើសក្នុងឆ្នាំសារពើពន្ធ 2016

កម្មវិធីបណ្តុះបណ្តាលធនធានមនុស្សមីយ៉ាន់ម៉ា-ឡាវ-កម្ពុជាដែលយល់ដឹងអំពីជប៉ុន ដើម្បីជាវិភាគទានក្នុងការពង្រឹងសមត្ថភាពផ្សព្វផ្សាយអំពីជប៉ុន

សេចក្តីពន្យល់ត្រួសៗអំពីគម្រោង

កម្មវិធីនេះ គឺជាសកម្មភាពដែលអនុវត្តដោយសាកលវិទ្យាល័យយ៉ាងហ្គោន សាកលវិទ្យាល័យជាតិឡាវ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាសាកលវិទ្យាល័យនាំមុខនៃប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវ និងប្រទេសកម្ពុជា ជាមួយនឹងសាកលវិទ្យាល័យយើងខ្ញុំ។ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សាកលវិទ្យាល័យទាំងបីនេះ នឹងក្លាយទៅជាសាកលវិទ្យាល័យបង្អែកក្នុងតំបន់ស្តីពីការស្រាវជ្រាវអំពីជប៉ុន និងការអប់រំភាសាជប៉ុន នាអនាគត។
សកម្មភាពនេះមានសសរបីគឺ ៖

- 1


កម្មវិធីអប់រំរួម (Joint Education Program) រយៈពេលខ្លី ៖ អង្គភាពអប់រំភាសាភូមា ភាសាឡាវ ភាសាខ្មែរ ព្រមទាំងដេប៉ាតឺម៉ង់នៃវិជ្ជាធិមួយៗនៃសាកលវិទ្យាល័យទាំងបីនេះ សហការគ្នាក្នុងការអប់រំរួម ដោយធ្វើការបញ្ជូនទៅវិញទៅមកនូវនិស្សិតដែលមានការចាប់អារម្មណ៍ទៅលើតំបន់របស់ដៃគូ។ វិធីអនុវត្តន៍គឺ “ការបញ្ជូននិងការទទួលនិស្សិតរយៈពេលខ្លី”។
- 2

ការប្តូរនិស្សិតគ្នាទៅវិញទៅមករយៈពេលវែង ៖ បញ្ជូននិស្សិតសាកលវិទ្យាល័យយើងខ្ញុំ ដែលសិក្សាភាសាភូមា ភាសាឡាវ ភាសាខ្មែរ ទៅសិក្សាមុខវិជ្ជាភាសា វប្បធម៌ និងសង្គមនៅប្រទេសទាំងនេះ។ ម្យ៉ាងទៀត មុននឹងបញ្ជូនទៅ យើងខ្ញុំតម្រូវឱ្យនិស្សិតទាំងនេះសិក្សាអំពីចំណេះដឹងគ្រឹះនៃភាសាជប៉ុនជាមុនសិន ដើម្បីឱ្យនិស្សិតទាំងនេះចូលរួមជួយក្នុងការអប់រំភាសាជប៉ុននៅប្រទេសទាំងនេះ។ សាកលវិទ្យាល័យយើងខ្ញុំទទួលនិស្សិតពីមីយ៉ាន់ម៉ា ឡាវ កម្ពុជា ដែលមានការចាប់អារម្មណ៍ខ្លាំងអំពីជប៉ុន មកសិក្សាភាសាជប៉ុន និងសិក្សាអំពីជប៉ុន។ យើងខ្ញុំនឹងផ្តល់ឱកាសឱ្យនិស្សិតទាំងនេះទទួលបទពិសោធន៍តាមកន្លែងធ្វើការនៅជប៉ុន (Internship) ជាអាទិ៍ ដើម្បីឱ្យនិស្សិតទាំងនេះយល់ឱ្យបានកាន់តែច្បាស់អំពីជប៉ុន ហើយក្លាយទៅជាអ្នកទ្រទ្រង់ទំនាក់ទំនងរវាងជប៉ុននិងអាស៊ីអាគ្នេយ៍នាអនាគត។
- 3

ការប្តូរនិស្សិតគ្នាទៅវិញទៅមកនៃថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ៖ បញ្ជូននិស្សិតថ្នាក់អនុបណ្ឌិតដែលស្រាវជ្រាវអំពីភូមា ឡាវ កម្ពុជា នៃសាកលវិទ្យាល័យយើងខ្ញុំ ទៅស្រាវជ្រាវអំពីវិស័យនីមួយៗ ដើម្បីក្លាយជាអ្នកឯកទេសអំពីតំបន់ទាំងនេះ។ ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកស្រាវជ្រាវអំពីសកលភាវូបនីយកម្មនៃសាកលវិទ្យាល័យយើងខ្ញុំក៏ទទួលនិស្សិតពីមីយ៉ាន់ម៉ា ឡាវ កម្ពុជាដែរ។ នេះគឺជាកម្មវិធីដើម្បីជម្រុញឱ្យនិស្សិតទាំងនេះមកសិក្សាពេញលេញដើម្បីយកសញ្ញាប័ត្រអនុបណ្ឌិតវិស័យស្រាវជ្រាវអំពីជប៉ុន ឬវិស័យភាសាជប៉ុន។

តាមរយៈសកម្មភាពខាងលើនេះ យើងខ្ញុំនឹងធ្វើការបណ្តុះបណ្តាលធនធានមនុស្សជប៉ុនឱ្យយល់ដឹងបានច្បាស់លាស់អំពីភាសា វប្បធម៌ និងសង្គមនៃប្រទេសមីយ៉ាន់ម៉ា ឡាវ កម្ពុជា ហើយជាវិភាគទានក្នុងការពង្រឹងការអភិវឌ្ឍន៍តំបន់ទាំងនេះ ព្រមទាំងពង្រឹងទំនាក់ទំនងនិងជប៉ុន ព្រមជាមួយគ្នានេះ ធ្វើការបណ្តុះបណ្តាលធនធានមនុស្សនៃមីយ៉ាន់ម៉ា ឡាវ កម្ពុជាឱ្យយល់ដឹងអំពីជប៉ុន និងភាសាជប៉ុន ហើយលើសពីនេះ ធ្វើការបណ្តុះបណ្តាលធនធានមនុស្សដែលអាចអប់រំអំពីជប៉ុន និងភាសាជប៉ុន នៅក្នុងប្រទេសរៀងៗខ្លួន។

សេចក្តីពន្យល់ត្រួសៗអំពីគម្រោងប្តូរនិស្សិតគ្នាទៅវិញទៅមក



គោលបំណងនៃគម្រោងនេះ ពង្រឹងមុខងារបណ្តុះបណ្តាលធនធានមនុស្សពាក់ព័ន្ធនឹងមីយ៉ាន់ម៉ា-ឡាវ-កម្ពុជានៃសាកលវិទ្យាល័យយើងខ្ញុំ ព្រមទាំងជួយដល់សាកលវិទ្យាល័យបង្អែកសិក្សាអំពីជប៉ុននៅមីយ៉ាន់ម៉ា-ឡាវ-កម្ពុជា ដើម្បីសម្រេចនូវការបណ្តុះបណ្តាលធនធានមនុស្សយល់ដឹងអំពីជប៉ុន

ធនធានមនុស្សដែលជាគោលដៅនៃការបណ្តុះបណ្តាលក្នុងគម្រោងនេះ

និស្សិតជប៉ុន៖
បណ្តុះបណ្តាលធនធានមនុស្សដែលយល់ដឹងឱ្យបានច្បាស់លាស់អំពីភាសា វប្បធម៌ និងសង្គមនៃប្រទេសមីយ៉ាន់ម៉ា ឡាវ កម្ពុជា ហើយជាវិភាគទានក្នុងការពង្រឹងការអភិវឌ្ឍន៍តំបន់ទាំងនេះ ព្រមទាំងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងជប៉ុនឱ្យបានកាន់តែស៊ីជម្រៅ និងធ្វើឱ្យទំនាក់ទំនងវប្បធម៌ ទំនាក់ទំនងសង្គមកាន់តែសកម្ម។

និស្សិតមីយ៉ាន់ម៉ា ឡាវ កម្ពុជា៖
បណ្តុះបណ្តាលទូលំទូលាយនូវធនធានមនុស្សដែលយល់ដឹងអំពីជប៉ុន និងភាសាជប៉ុន ហើយស្វែងរកធនធានមនុស្សដែលអាចធ្វើការអប់រំអំពីជប៉ុនអំពីភាសាជប៉ុន នៅក្នុងប្រទេសរៀងៗខ្លួន ពីក្នុងចំណោមអ្នកទាំងនោះ។

លក្ខណៈពិសេសនៃគម្រោងនេះ

- គម្រោងគំរូនៃការប្តូរ
និស្សិតគ្នាទៅវិញទៅមក
បីដំណាក់កាល

កម្មវិធីប្តូរនិស្សិតគ្នាទៅវិញទៅមកឱ្យមានប្រសិទ្ធភាពតាមដំណាក់កាលនីមួយៗ
- ពង្រឹងការអប់រំរួម ជាមួយនឹងប្រទេសទាំងបី ដែលជាមុខសញ្ញានៃកម្មវិធីគំរូប្តូរនិស្សិតគ្នាទៅវិញទៅមកក្នុងបីដំណាក់កាល
- ពិចារណាអំពីសញ្ញាប័ត្ររួម (Joint degree)
- ដើម្បីពង្រឹងសមត្ថ
ភាពផ្សព្វផ្សាយអំពី
ជប៉ុន

ជំនួយក្នុងការស្រាវជ្រាវអំពីជប៉ុន និងភាសាជប៉ុន
- ពង្រីកជំនួយក្នុងវិស័យអប់រំភាសាជប៉ុន ដោយនិស្សិតទៅពីសាកលវិទ្យាល័យយើងខ្ញុំ
- ការដំណើរការនៃ
- សហប្រតិបត្តិការនឹងមូលនិធិជប៉ុន (Japan Foundation)
- ដើម្បីពង្រឹង
ទំនាក់ទំនងនឹង
អាស៊ីអាគ្នេយ៍

សហការនឹងសាកលវិទ្យាល័យ ព្រមទាំងក្រុមហ៊ុនដែលវិនិយោគក្នុងប្រទេសអាស៊ីអាគ្នេយ៍
- វិភាគទានចំពោះអន្តរជាតិបន្តិយកម្មនៃសាកលវិទ្យាល័យទាំងបី (ឆ្លើយតបនឹង ASEAN+3)
- បង្កើនថែមទៀតនូវចំនួនអ្នកសិក្សាភាសាជប៉ុនក្នុងប្រទេសទាំងបី
- បណ្តុះបណ្តាលធនធានមនុស្សដែលចាំបាច់សម្រាប់ក្រុមហ៊ុនជប៉ុន

ចំនួននិស្សិតដែលនឹងប្តូរគ្នាទៅវិញទៅមក

មីយ៉ាន់ម៉ា..... សាកលវិទ្យាល័យយ៉ាងហ្គោន
ឡាវ..... សាកលវិទ្យាល័យជាតិឡាវ
កម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ឆ្នាំ 2018				ឆ្នាំ 2019				ឆ្នាំ 2020			
ឈ្មោះប្រទេសនិងសាកលវិទ្យាល័យ	មីយ៉ាន់ម៉ា	ឡាវ	កម្ពុជា	ឈ្មោះប្រទេសនិងសាកលវិទ្យាល័យ	មីយ៉ាន់ម៉ា	ឡាវ	កម្ពុជា	ឈ្មោះប្រទេសនិងសាកលវិទ្យាល័យ	មីយ៉ាន់ម៉ា	ឡាវ	កម្ពុជា
បញ្ជូនទៅ	12	13	7	បញ្ជូនទៅ	12	12	8	បញ្ជូនទៅ	13	13	7
ទទួល	8	7	7	ទទួល	7	8	7	ទទួល	8	7	8



